



Disability Rights California

California's protection & advocacy system

សិទ្ធិស្នើសុំសវនាការនៅផ្ទះ

កញ្ញា 2018 ឯកសារបោះពុម្ពលេខ #5485.06 - Cambodian

ប្រសិនបើអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា (California State Fair Hearing) ហើយអ្នកពុំអាចចូលរួមក្នុងសវនាការនៅទីតាំងដែលបានកំណត់នៅក្នុងខោនធីដោយសារបញ្ហាសុខភាព បញ្ហាសមត្ថភាពរាងកាយពុំគ្រប់គ្រាន់ បញ្ហាការដឹកជញ្ជូន ឬមូលហេតុដទៃផ្សេងទៀត អ្នកអាចស្នើសុំសវនាការនៅផ្ទះបាន។ MPP 22-045.11 “ប្រសិនបើអ្នកប្តឹងតវ៉ា ពុំអាចចូលរួមក្នុងសវនាការនៅទីតាំងសវនាការបាន ដោយសារបញ្ហាសុខភាពមិនអំណោយផល នោះសវនាការនេះត្រូវធ្វើឡើងនៅផ្ទះរបស់អ្នកប្តឹងតវ៉ា ឬទីកន្លែងផ្សេងទៀតដែលមានការឯកភាពគ្នារវាងខោនធីនិងអ្នកប្តឹងតវ៉ា។”

របៀបស្នើសុំសវនាការនៅផ្ទះ

- នៅពេលទទួលបានសេចក្តីជូនដំណឹងអំពីចំណាត់ការដែលអ្នកពុំឯកភាពតាម អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍និងស្នើសុំសវនាការយុត្តិធម៌រដ្ឋ។ អ្នកអាចដាក់សំណើរបស់អ្នកសម្រាប់សវនាការនៅផ្ទះ នៅពេលដែលអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋ។ ត្រូវពន្យល់ពីមូលហេតុដែលអ្នកត្រូវការសវនាការនៅផ្ទះ និងផ្តល់ការបញ្ជាក់ណាមួយដែលពន្យល់អំពីតម្រូវការរបស់អ្នកសម្រាប់សវនាការនៅផ្ទះនោះ។ ប្រសិនបើអ្នកពុំបានប្រគល់ការបញ្ជាក់ណាមួយនោះទេ រដ្ឋអាចតម្រូវឱ្យអ្នកផ្តល់អំណះអំណាងគាំទ្រដល់មូលហេតុដែលអ្នកពុំអាចចូលរួមក្នុងសវនាការនៅទីតាំងសវនាការដែលបានកំណត់នោះ។
- ប្រសិនបើអ្នកពុំស្នើសុំសវនាការនៅផ្ទះទេ នៅពេលអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋ អ្នកអាចទំនាក់ទំនងទៅកាន់អង្គភាពសាកសួរព័ត៌មាននិងការឆ្លើយតបជាសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា (California Public Inquiry and Response Unit) (ហៅកាត់ថាអង្គភាពសាកសួរព័ត៌មានជាសាធារណៈ (Public Inquiry)) តាមរយៈលេខ (800) 952-5253 ដើម្បីស្នើសុំសវនាការនៅផ្ទះ។ ប្រសិនបើអង្គភាពសាកសួរព័ត៌មានជាសាធារណៈបដិសេធ ឬពួកគេពុំបានឆ្លើយតប អ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យសវនាការ និងស្នើសុំនិយាយជាមួយចៅក្រមជំនុំជម្រះអំពីការិយាល័យសវនាការប្រចាំតំបន់នៅក្នុងតំបន់របស់អ្នក ពាក់ព័ន្ធនឹងសំណើរបស់អ្នកសម្រាប់សវនាការនៅផ្ទះ។

Northern Valley Office (NVO)
Karlen Harmison, Presiding Judge
744 P Street, MS 19-44, Sacramento, CA 95814-5512
ទូរសព្ទ៖ (916) 651-0927
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 538-2431
ទូរសារ៖ (916) 651-2737

Los Angeles Regional Office (LARO)
Dora Luna, Presiding Judge
744 P Street, MS 28-01, Sacramento, CA 95814-5512
ទូរសព្ទ៖ (213) 833-2200
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 708-0792
ទូរសារ៖ (213) 833-2230

San Diego Regional Office (SDRO)
Anthony Gurrola, Presiding Judge
744 P Street, MS 28-03, Sacramento, CA 95814-5512
ទូរសព្ទ៖ (760) 510-4999
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 388-4427
ទូរសារ៖ (760) 510-4998

យើងចង់ស្តាប់មតិយោបល់របស់លោកអ្នក! សូមបំពេញការស្ទង់មតិដូច
ខាងក្រោមនេះអំពីឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ និងសូមឱ្យយើងដឹងថាតើ
សកម្មភាពដែលយើងកំពុងធ្វើនេះមានលក្ខណៈដូចម្តេច។ [\[ធ្វើការស្ទង់មតិ\]](#)

ដើម្បីទទួលបានជំនួយផ្នែកច្បាប់សូមហៅទៅលេខ 800-776-5746 ឬបំពេញ
[ទម្រង់បែបបទស្នើសុំជំនួយ](#)។ សម្រាប់គោលបំណងផ្សេងទៀត
សូមហៅទូរសព្ទទៅកាន់ 916-504-5800 (ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា) 213-213-
8000 (ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា)។

*អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ត្រូវបានផ្តល់
មូលនិធិដោយប្រភពខុសគ្នាសម្រាប់បញ្ជីពេញលេញនៃអ្នកផ្តល់មូលនិធិ
សូមចូលទៅកាន់ [http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html)។*